

ENGLISH	TRANSLITERATION (TARGET LANGUAGE)
Where and when did you see the unexploded ammunition?	<p>nou gon laing neung nou bpayl naa dail nay uk kUhgn groa up ru'm say o mun dtoa un ptu'H nu'H?</p> <p>( នៅ កន្លែង និង នៅ ពេល ណា ដែល អ្នក ឃើញ គ្រាប់ រំសេវ មិន ទាន់ ផ្ទុះ នោះ? )</p>
What is the name and caliber of the weapon?	<p>aa wu't nu'H mee un chmoo aH ay ee neung gaa leep bpon naa?</p> <p>( អាវុធ នោះ មាន ឈ្មោះ អី និង កាលីប៊ែរ ប៉ុណ្ណា? )</p>
What identifying marks were located on the weapon?	<p>son nyaa som goa ul ay ee klaH mee un nou IUh aa wu't nu'H?</p> <p>( សញ្ញា សំគាល់ អី ខ្លះ មាន នៅ លើ អាវុធ នោះ? )</p>
Who marked the site?	<p>nay uk naa dao gon lai nu'H?</p> <p>( អ្នក ណា ដៅ កន្លែង នោះ? )</p>